



ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ

សូមគោរពជូន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

- តាមរយៈ :** ឯកឧត្តម សាយ សំអាង រដ្ឋមន្ត្រីក្រសួងបរិស្ថាន
- កម្មវត្ថុ :** គោរពធ្វើជូននូវសំណូមពររបស់អង្គការសង្គមស៊ីវិល ស្តីអំពីកិច្ចការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ។
- យោង :** លិខិតអញ្ជើញលេខ: ១២២១សណ.ប.ស របស់ក្រសួងបរិស្ថានចុះថ្ងៃទី០៩ខែសីហា ឆ្នាំ២០១៦ ស្តីពីការចូលរួមក្នុងវេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នាវិមានសន្តិភាព(ទីស្តីការគណៈរដ្ឋមន្ត្រី)។

ក្នុងនាមអង្គការសង្គមស៊ីវិល យើងខ្ញុំទាំងអស់គ្នា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចជាការពុះពាររបស់ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងពាក់ព័ន្ធនានា ដែលបានធ្វើឲ្យមានការសម្រេចបាននូវសមិទ្ធផលគួរឲ្យកត់សម្គាល់។ ជាក់ស្តែងគិតត្រឹមឆ្នាំ២០១៥ ក្រសួងបរិស្ថាន និងគណៈកម្មាធិការអន្តរក្រសួងបានត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ចទាំងអស់ចំនួន ១១៣ ក្រុមហ៊ុន លើផ្ទៃដីទំហំ៦៤៦.២៩៦,៧៥ហិកតា ដែលរាជរដ្ឋាភិបាលសម្រេចដកហូតសិទ្ធិវិនិយោគ គម្រោងមានចំនួន ២៣ក្រុមហ៊ុន មានផ្ទៃដីសរុបទំហំ៩០.៦៨២ហិកតា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានកាត់បន្ថយរយៈពេលនៃកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ចពី៩៩ឆ្នាំ មកត្រឹម៥០ឆ្នាំវិញ។ លើសពីនេះទៀត តាមអនុក្រឹត្យលេខ៦៩ អនក្រ.បក ចុះថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ទេរតំបន់ព្រៃការពារ និងអភិរក្សព្រៃឈើចំនួន១៣កន្លែង និងព្រៃផ្តល់ផលចំនួន៥កន្លែងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនមកក្រសួងបរិស្ថានគ្រប់គ្រងបន្ត ដែលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតតំបន់ទាំង១៨ខាងលើជាតំបន់ការពារធម្មជាតិ ស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ សរុបមក ក្រសួងបរិស្ថាន មានតំបន់ការពារធម្មជាតិចំនួន៤១កន្លែង។ ម្យ៉ាងវិញទៀតតំបន់សម្បទានដីសេដ្ឋកិច្ចចំនួន៧៣គម្រោង ត្រូវបានផ្ទេរពីក្រសួងបរិស្ថានជូនទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគ្រប់គ្រងបន្តវិញដែរ។ ជាមួយគ្នានេះ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ យើងខ្ញុំកត់សម្គាល់ឃើញថា ឯកឧត្តម សាយ សំអាង រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ និងអភិវឌ្ឍន៍



គោលនយោបាយនានាពាក់ព័ន្ធនឹងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដូចជាសេចក្តីព្រាងច្បាប់ស្តីពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន សេចក្តីព្រាងក្រមបរិស្ថាន និងយុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថានជាតិ២០១៦-២០២៣។ល។ ជាពិសេសបានបើកឱកាសឲ្យអង្គការសង្គមស៊ីវិលចូលរួមក្នុងការផ្តល់មតិយោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានជាមួយនឹងគណៈកម្មការអន្តរក្រសួង សម្រាប់ចូលរួមចំណែកក្នុងការធានាដល់ការអភិវឌ្ឍន៍ប្រកបដោយភាពទទួលខុសត្រូវនៅកម្ពុជា។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ក្រោមការដឹកនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ដែលធ្វើឲ្យបទល្មើសព្រៃឈើមានការថយចុះគួរឲ្យកត់សម្គាល់។ ទាំងនេះគឺជាភាពរីកចម្រើន និងជាសមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលបានបង្ហាញភាពជាគំរូដល់សាធារណៈជនទូទៅ។ ក្រៅពីនេះរាជរដ្ឋាភិបាលកម្ពុជា នៅមានសមិទ្ធផលនានាផ្សេងៗទៀត ដែលសម្រេចបានគួរឲ្យមោទនៈ។ ទន្ទឹមនឹងនេះ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងសហគមន៍មូលដ្ឋាន ក៏បានចូលរួមចំណែកយ៉ាងសកម្មទាំងស្មារតី និងធនធានជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើឲ្យការការពារ និងការអភិរក្សធនធានធម្មជាតិកាន់តែប្រសើរឡើងនៅក្នុងប្រទេសកម្ពុជាយើង។

ស្របជាមួយសមិទ្ធផលជាច្រើន ដែលបានរៀបរាប់ដោយសង្ខេបខាងលើ និងដើម្បីធានាបាននូវស្ថេរភាពនៃការអនុវត្តកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ ប្រកបដោយការចូលរួមពេញលេញពីសហគមន៍មូលដ្ឋាន អាជ្ញាធរថ្នាក់ក្រោមជាតិ និងរាជរដ្ឋាភិបាលកម្ពុជា យើងខ្ញុំទាំងអស់គ្នាជាអង្គការសង្គមស៊ីវិលសូមអនុញ្ញាតគោរពស្នើសុំ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** មេត្តាជួយពិនិត្យ និងដោះស្រាយបញ្ហាប្រឈមនានាមួយចំនួនបន្ថែមទៀត ដែលក្នុងនោះមានជាអាទិ៍៖

១. គោរពស្នើសុំឲ្យមានការពន្លឿនដំណើរការក្នុងការទទួលស្គាល់សហគមន៍ព្រៃឈើ សហគមន៍នេសាទសហគមន៍តំបន់ការពារធម្មជាតិ សហគមន៍តំបន់អេកូទេសចរណ៍ និងការចុះបញ្ជីដីកម្មសិទ្ធិសមូហភាពសហគមន៍ជនជាតិដើមភាគតិច រួមជាមួយនឹងការផ្តល់ធនធានមនុស្ស បច្ចេកទេស សម្ភារៈ និងកញ្ចប់ថវិកាជាតិ ដល់សហគមន៍ទាំងនោះ ដើម្បីឲ្យពួកគាត់មានលទ្ធភាពក្នុងការគ្រប់គ្រង ការពារ និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាពនៅក្នុងតំបន់របស់ពួកគាត់។ បន្ថែមពីលើនេះ គួរពន្លឿនការទទួលស្គាល់សហគមន៍ព្រៃឈើដែលស្ថិតនៅក្នុងព្រៃសម្បទានដែលរាជរដ្ឋាភិបាលប្រកាសផ្អាកដំណើរការតាំងពីឆ្នាំ២០០២។
២. គោរពស្នើសុំឲ្យមានការប្រកាស និងផ្សព្វផ្សាយព័ត៌មានជាសាធារណៈអំពីព្រំប្រទល់ និងផែនទីជាក់ស្តែងលើដីសម្បទានសេដ្ឋកិច្ច ដែលបានដកហូត និងកាត់ចេញពីក្រុមហ៊ុននានា និងរៀបចំផែនការមេសម្រាប់កិច្ចការពារ និងការប្រើប្រាស់ដីទាំងនោះប្រកបដោយប្រសិទ្ធភាព។
៣. គោរពស្នើសុំឲ្យមានការពន្លឿនក្នុងការកំណត់ព្រំប្រទល់ដូចជា បោះបង្គោលព្រំជាក់ស្តែង. . . និងរៀបចំផែនការគ្រប់គ្រងតំបន់ការពារធម្មជាតិនីមួយៗដែលរួមមាន តំបន់ឧទ្យានជាតិ តំបន់ការពារទេសភាព ដែនជម្រកសត្វព្រៃ និងតំបន់វាសនា។ល។



FORUMSYD



DANMISSION



- ៤. គោរពស្នើសុំឲ្យមានការពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ទប់ស្កាត់បទល្មើសនេសាទ បទល្មើសព្រៃឈើ ការបង្កូរកាកសំណល់ចូលប្រភពទឹក ការបំពុលទឹក និងការជួញដូរ និងបរាញ់សត្វព្រៃខុសច្បាប់។
- ៥. គោរពស្នើសុំឲ្យមានការបង្កើនកិច្ចការពារ និងស្តារតំបន់ផ្ទៃរងទឹកភ្លៀងនិងតំបន់ទីជម្រាល ដែលជាដៃរបស់ទន្លេមេគង្គ ទន្លេសាប និងតំបន់ឆ្នេរនៃប្រទេសកម្ពុជា។
- ៦. គោរពស្នើសុំឲ្យមានការលើកកម្ពស់កម្មវិធីអភិវឌ្ឍន៍បៃតង និងការប្រើប្រាស់ថាមពលកើតឡើងវិញដើម្បីធានាការវិនិយោគ ដែលមិនបង្កផលប៉ះពាល់បរិស្ថាន និងសង្គម។
- ៧. គោរពស្នើសុំឲ្យមានការពង្រឹង និងពិនិត្យមើលការអភិវឌ្ឍរបស់ក្រុមហ៊ុនវិនិយោគនានា ដើម្បីធានាថាក្រុមហ៊ុនទាំងនោះ គោរពច្បាប់ និងកិច្ចការពារបរិស្ថាន ជាពិសេសធានាឲ្យមានកិច្ចពិគ្រោះយោបល់និងព្រមព្រៀងពិតប្រាកដជាមួយសហគមន៍ និងភាគីពាក់ព័ន្ធ។
- ៨. គោរពស្នើសុំឲ្យមានការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការវាយតម្លៃផលប៉ះពាល់បរិស្ថាន ដោយពុំចាំបាច់រង់ចាំការបញ្ចប់សេចក្តីតាក់តែងក្រុមបរិស្ថាន។
- ៩. គោរពស្នើសុំឲ្យមានការបង្កើនភាពជាម្ចាស់របស់សហគមន៍ក្នុងការគ្រប់គ្រងធនធានធម្មជាតិ តាមរយៈការគោរព ផ្តល់តម្លៃ លើការចូលរួម និងការសម្រេចចិត្តរបស់សហគមន៍។
- ១០. គោរពស្នើសុំឲ្យមានការផ្តល់កិច្ចការពារ និងលើកទឹកចិត្តដល់អ្នកការពារបរិស្ថាន រួមមាន សហគមន៍អ្នកស្រលាញ់បរិស្ថាន អ្នកស្រាវជ្រាវអំពីបញ្ហាបរិស្ថាន និងឧទ្យានុរក្សាទាំងអស់ ជាមួយការគាំទ្របច្ចេកទេស ជំនួយថវិកា និងកិច្ចគាំពារផ្លូវច្បាប់។
- ១១. គោរពស្នើសុំឲ្យមានការត្រួតពិនិត្យជាប្រចាំលើការគ្រប់គ្រងតំបន់ព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាបតាមបណ្តោយដងទន្លេមេគង្គ តំបន់ឆ្នេរ និងតាមតំបន់ទំនាបទាំងឡាយ ដើម្បីធានាដល់ជម្រកពងកូនរបស់មច្ឆាជាតិដែលជាប្រភពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ គួរបន្ថែមឲ្យមានថវិកាកាន់តែច្រើនចំពោះការសិក្សាស្រាវជ្រាវអំពីជលផល និងធនធានសមុទ្រកម្ពុជា។
- ១២. គោរពស្នើសុំឲ្យមានឲ្យមន្ត្រីថ្នាក់ក្រោមជាតិដែលរួមមានដូចជា ប្រធានមន្ទីរបរិស្ថាន នាយកតំបន់ការពារ នាយខណ្ឌរដ្ឋបាលព្រៃឈើ នាយផ្នែករដ្ឋបាលជលផល និងនាយសង្កាត់រដ្ឋបាលព្រៃឈើបង្កើន និងបន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយអង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងដៃគូអភិវឌ្ឍក្នុងកិច្ចការពារពារ និងអភិរក្សធនធានធម្មជាតិ។
- ១៣. គោរពស្នើសុំឲ្យមានការពង្រឹងលើការអនុវត្តច្បាប់ក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ តាមរយៈការពង្រឹងតម្លាភាពក្នុងការកសាងសំណុំរឿងនានាទាក់ទងនឹងបទល្មើសជួញដូរសត្វព្រៃ និងព្រៃឈើ ទៅតុលាការក្នុងការដោះស្រាយតាមផ្លូវច្បាប់។ ប្រសិនបើជនល្មើសត្រូវបានចាប់ខ្លួនហើយដោះលែងទៅវិញភ្លាមៗដោយមិនទាន់ឆ្លងកាត់នីតិវិធីតុលាការ នោះកិច្ចការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ នឹងមានការលំបាកក្នុងការសម្រេចបានលទ្ធផល។



FORUMSYD



DANMISSION



- ១៤. គោរពស្នើសុំឱ្យមានការបន្ថែមចំនួនឧទ្យានរុក្ខ ឆ្នាំ១៩៩៤ ព្រមទាំងផ្តល់នូវសម្ភារៈចុះល្បាតឱ្យបានគ្រប់គ្រាន់ការពង្រឹងប្រសិទ្ធភាពការអនុវត្តច្បាប់លើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ។
- ១៥. គោរពស្នើសុំឱ្យមានការបង្ការលក្ខណៈងាយស្រួលដល់អង្គការសង្គមស៊ីវិល អង្គការសហគមន៍មូលដ្ឋាន និងអ្នកស្រាវជ្រាវនានា ក្នុងការចុះទៅប្រមូលព័ត៌មាន និងជួបប្រជុំជាមួយប្រជាជនកម្ពុជា ជាសាធារណៈ។
- ១៦. គោរពស្នើសុំឱ្យមានការបង្កើនយន្តការជួបពិភាក្សា និងចែករំលែកព័ត៌មានរវាងសង្គមស៊ីវិល ជាមួយក្រសួងពាក់ព័ន្ធរៀងរាល់បីខែម្តង ជាពិសេសកិច្ចប្រជុំរវាងអង្គការសង្គមស៊ីវិលជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីរាយការណ៍ និងស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយករណីនានាដែលកើតមានយ៉ាងហោចណាស់ឱ្យបានម្តងក្នុង១ឆ្នាំ។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា ជាអង្គការសង្គមស៊ីវិល សូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានខិតខំកសាងសមិទ្ធផលជាតិ ដែលជាកិច្ចការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ យើងសង្ឃឹមថា រាល់សំណូមពរដែលបានលើកឡើងខាងលើ នឹងត្រូវបានរាជរដ្ឋាភិបាល ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពិចារណា និងចាត់អាទិភាពដោះស្រាយតាមការគួរ។

សូមសម្តេចនាយករដ្ឋមន្ត្រី មេត្តាទទួលនូវការគោរពដ៏ខ្ពស់ខ្ពស់អំពីយើងខ្ញុំ។

រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦
តំណាងអង្គការសង្គមស៊ីវិល

តីក ចន្ទធារ៉ា

លិខិតសំណូមពររួមនេះ មានការចូលរួមគាំទ្រពីសំណាក់អង្គការសង្គមស៊ីវិល ដូចមានរាយនាមខាងក្រោម ៖

- ១. វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (NGOF)
- ២. អង្គការគាំទ្រសហគមន៍ជនជាតិដើមភាគតិច (ICSO)
- ៣. អង្គការស្តារកម្ពុជា (Star Kampuchea)



៤. អង្គការហ្វ័រមស៊ីដ (FORUMSYD)



៥. អង្គការសង្គ្រោះសត្វព្រៃ (SCW)

៦. បណ្តាញការពារទន្លេសេសាន ស្រែពក សេកុង (3SPN)



៧. អង្គការអភិរក្សអន្តរជាតិ (CI)

៨. អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ(IUCN)

៩. អង្គការរុក្ខជាតិ និងសត្វព្រៃអន្តរជាតិ(FFI)



១០. អង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើ(NTFPEP)

១១. អង្គការម្លប់បៃតង (MB)



១២. អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT)

១៣. អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (DPA)



១៤. អង្គការជីវិតសត្វស្លាបអន្តរជាតិ (BirdLife International)

១៥. អង្គការអប់រំស្តីពីការរស់នៅជាមួយបរិស្ថាន កម្ពុជា (LEC)



១៦. អង្គការពន្លកខ្មែរ (PKH)

១៧. អង្គការដានមីសិន (Danmission)



១៨. មូលនិធិសកលសម្រាប់ការអភិរក្សធនធានធម្មជាតិ (WWF)

១៩. មជ្ឈមណ្ឌលបណ្តុះបណ្តាលសហគមន៍ព្រៃឈើប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក

(មជ្ឈមណ្ឌលសម្រាប់ មនុស្ស និងព្រៃឈើ (RECOFTC))

